



មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
Cambodian Center for Human Rights



សេចក្តីប្រកាសស្វែងរក
ដៃគូអនុវត្តគម្រោង សម្រាប់សហគមន៍នេសាទងាយរងគ្រោះ
ដើម្បីសម្របសម្រួលក្នុងការគ្រប់គ្រងធនធានលទ្ធផលនៅក្នុងខេត្តកំពត

សាវតា

អង្គការអាក់សិនអេតកម្ពុជា និងដៃគូកំពុងអនុវត្តគម្រោង “សុវត្ថិភាពសិទ្ធិកាន់កាប់ និងគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិសម្រាប់សហគមន៍នេសាទងាយរងគ្រោះនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា”។ គម្រោងនេះ ទទួលបានមូលនិធិគាំទ្រពីសហភាពអឺរ៉ុប សម្រាប់រយៈពេល ៣ឆ្នាំ ចាប់ផ្តើមអនុវត្តពីខែមីនា ឆ្នាំ២០២០ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣ ។ គម្រោងនេះមានបំណងរួម “ដើម្បីលើកកម្ពស់សិទ្ធិទទួលបាន និងកាន់កាប់ដីធ្លី និងធនធានធម្មជាតិប្រកបដោយសមធម៌សម្រាប់ក្រុមងាយរងគ្រោះនៅកម្ពុជា” និងមានលទ្ធផលរំពឹងទុក ចំនួន ៤ ដូចខាងក្រោម ៖

- **លទ្ធផលទី ១៖** ការចូលរួមប្រកបដោយប្រសិទ្ធភាព និងភាពជាដំណាងសហគមន៍ស្ត្រីក្នុងសហគមន៍ អ្នកការពារសិទ្ធិមនុស្ស និងសហគមន៍នេសាទ ក្នុងដំណើរដោះស្រាយការរំលោភសិទ្ធិដីធ្លី និងធនធានធម្មជាតិមានការកើនឡើង តាមរយៈការកសាងជំនឿទុកចិត្ត និងសមត្ថភាព និងតាមរយៈការពង្រឹងបណ្តាញសហគមន៍។
- **លទ្ធផលទី ២៖** ការទទួលបានព័ត៌មាន និងការគាំទ្រផ្នែកច្បាប់ សំរាប់ សហគមន៍នេសាទងាយរងគ្រោះដែលទទួលរងផលប៉ះពាល់ ពីសកម្មភាពកេងប្រវ័ញ្ចលើធនធានធម្មជាតិ និងការរំលោភសិទ្ធិដីធ្លី នៅតំបន់ឆ្នេរត្រូវបានលើកកម្ពស់ និង យន្តការគាំទ្រ អ្នកការពារសិទ្ធិមនុស្សនៅមូលដ្ឋានត្រូវបាន ពង្រឹង។
- **លទ្ធផលទី ៣៖** អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មានពលរដ្ឋ និងសហគមន៍នេសាទបានកំណត់របៀបវារៈ ដើម្បីស្វែងរកការគាំទ្រមគ្គុតាមរយៈការបង្កើត និងការចែករំលែកកស្តុតាងនៃផលប៉ះពាល់សង្គម និងការគៀរគរលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
- **លទ្ធផលទី ៤៖** យន្តការនៃការប្រាស្រ័យទាក់ទងឲ្យមានប្រសិទ្ធភាពរវាងរដ្ឋាភិបាល សង្គមស៊ីវិល និង វិស័យឯកជន ត្រូវបានកសាងឡើង តាមរយៈកិច្ចសន្ទនាពហុវិស័យ និងការ គាំទ្រលើដំណើរការធ្វើវិសោធន៍កម្មច្បាប់ស្តីពីផលផល និងការវាយតម្លៃផលប៉ះពាល់បរិស្ថាន។

ដើម្បីសំរេចគោលដៅនេះ យុទ្ធសាស្ត្រអនុវត្តត្រូវបានផ្តោតលើ 1) ការកសាងសមត្ថភាពក្រុមសង្គមស៊ីវិល និងអ្នកសម្របសម្រួលសហគមន៍មូលដ្ឋានឱ្យមានតួនាទីរឹងមាំក្នុងការការពារសិទ្ធិរបស់ពួកគេ ចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងដោះស្រាយពីការរំលោភសិទ្ធិនានា ។ 2) ការបង្កើត និងផ្សព្វផ្សាយព័ត៌មានទូលំទូលាយអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងសហគមន៍គោលដៅ និងចងក្រងឯកសារកស្តុតាង ដើម្បីកំណត់របៀបវារៈក្នុងការតស៊ូមតិ និងយុទ្ធនាការតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ទាក់ទងនឹងការសម្រេចចិត្តក្នុងការធ្វើផែនការណាមួយប៉ះពាល់

ដល់សហគមន៍ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងមានឥទ្ធិពលលើការផ្លាស់ប្តូរជាវិជ្ជមាននាពេលអនាគតនៅ ក្នុងច្បាប់ និងការអនុវត្តដែលការពារសិទ្ធិសហគមន៍ 3) ទំនាក់ទំនងល្អបន្ថែមទៀតរវាងសហគមន៍ និងក្រុមប្រឹក្សា ឃុំ និងបង្កើនការចូលរួមរបស់ពលរដ្ឋនៃក្រុមគោលដៅដោយមានការគាំទ្រអនុវត្តតាមច្បាប់ និង 4) កសាងយន្តការ នៃការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព រវាងរាជរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនតាមរយៈកិច្ច សន្ទនាពហុវិស័យ។

ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងនេះ អង្គការអាក់សិនអេតកម្ពុជាកំពុងស្វែងរកសហគមន៍នេសាទចំនួន ០៥ ដែលមានមូលដ្ឋានក្នុងខេត្តកំពត និងខេត្តកែប ដើម្បីទទួលបានមូលនិធិខ្នាតតូច ដើម្បីអនុវត្តគម្រោង ។

គោលបំណងនៃមូលនិធិ

ដើម្បីពង្រឹងសមត្ថភាពសហគមន៍ឲ្យមានសកម្មភាពរួម និងសាមគ្គីភាព សម្រាប់គ្រប់គ្រងធនធានជលផល និងការពារសិទ្ធិអ្នកនេសាទ និងដីធ្លី ក្នុងខេត្តកំពត។

ការទទួលខុសត្រូវសំខាន់ៗ

សហគមន៍នេសាទដែលបានចូលរួម មានសមត្ថភាពកាន់តែប្រសើរក្នុងការគ្រប់គ្រងធនធានធម្មជាតិសហគមន៍, សុវត្ថិភាពកាន់កាប់កាន់តែប្រសើរសម្រាប់គ្រួសារនេសាទ និងការការពារពីការកេងប្រវ័ញ្ចពាណិជ្ជកម្ម និងការនេសាទខុសច្បាប់, បង្កើនការជឿទុកចិត្តនិងសាមគ្គីភាពរវាងសមាជិកសហគមន៍នេសាទ និងគណៈកម្មាធិការសហគមន៍នេសាទ, បណ្តាញ និងអាជ្ញាធរមូលដ្ឋាន និងថ្នាក់ក្រោមជាតិដែលពាក់ព័ន្ធ។

ប្រភេទនៃសកម្មភាព

- ពង្រឹងសមត្ថភាពលើការគ្រប់គ្រងធនធានធម្មជាតិ សិទ្ធិដីធ្លី ភាពជាអ្នកដឹកនាំ ការយល់ដឹងផ្នែកច្បាប់ យុទ្ធនាការនិងជំនាញតស៊ូមតិដល់អ្នកដឹកនាំសហគមន៍ និងសមាជិក។
- រៀបចំការប្រជុំ និងវេទិកាពិភាក្សារវាងសមាជិក អាជ្ញាធរដែនដី និងវិស័យឯកជន។
- ដើម្បីកែលំអសកម្មភាពល្អាត កំណត់ព្រំដែន និងសកម្មភាពបង្កើតធនធានឡើងវិញ។

លក្ខណៈវិនិច្ឆ័យ

- បានចុះបញ្ជី ឬទទួលស្គាល់ជាផ្លូវការជាសហគមន៍នេសាទ (ដោយរដ្ឋបាលជលផល) ក្នុងខេត្តកំពត និងកែប ។
- សហគមន៍នេសាទដែលរងផលប៉ះពាល់ខ្លាំងបំផុតលើដែននេសាទ ដែលជាមូលដ្ឋានប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងបទល្មើសនេសាទ ឬប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នានា
- មានរចនាសម្ព័ន្ធគ្រប់គ្រងសហគមន៍ និងធនធានមនុស្សច្បាស់លាស់។
- មានលទ្ធភាពផ្តល់លទ្ធផលការងារ និងអនុវត្តសកម្មភាពដូចបានចែងនៅក្នុងក្របខ័ណ្ឌពេលវេលានៃផែនការ និងធនធាន(ថវិកា)ដែលបានព្រមព្រៀងគ្នា
- ធានាតម្លាភាពចំពោះការចំណាយ និងសកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុដែលមានតម្លាភាព (ដោយមានការគាំទ្រពីអង្គការអាក់សិនអេតកម្ពុជា និងឬ អង្គការដៃគូ)

កញ្ចប់ថវិកាសរុប

កញ្ចប់ថវិកាអតិបរមា សរុបចំនួន ៖ ៥០០០ អ៊ឺរ៉ូ ក្នុង១សហគមន៍

អំឡុងពេលអនុវត្ត ៖ ២៦ខែ គិតចាប់ពីខែសីហា ឆ្នាំ២០២០ ដល់ ខែវិច្ឆិកា ឆ្នាំ២០២២

ការចំណាយក្រោមជំនួយនេះមានដូចជា ការប្រជុំជាមួយបណ្តាញសហគមន៍នេសាទ សិក្ខាសាលាកសាងសមត្ថភាព ការរៀបចំប្រជុំ ឬវេទិកាសហគមន៍ គាំទ្រចំណាយលើការធ្វើដំណើររបស់សហគមន៍ដែលចូលរួម និងប្រតិបត្តិការផ្សេងៗ (សោហ៊ុយធ្វើដំណើរ អាហារ ចំណាយរដ្ឋបាល និងចំណាយផ្សេងៗរបស់ភាគីទី៣ ។ ពេលសហគមន៍ត្រូវបានជ្រើសរើស ផែនការសកម្មភាព និងគម្រោងថវិកាលម្អិត នឹងសហការធ្វើរួមគ្នា។

វិធីដាក់ពាក្យសុំ / ចំណាប់អារម្មណ៍លើប្រធានបទ

សហគមន៍នេសាទ ដែលចាប់អារម្មណ៍ត្រូវដាក់ពាក្យស្នើសុំមូលនិធិមិនអោយលើសពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។ សូមផ្ញើមកកាហិយាល័យ: មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីនៅកម្ពុជា(CWDCC) អាស័យដ្ឋានផ្ទះលេខ១៩ ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។

ប្រធាន ឬតំណាងសហគមន៍នេសាទដែលត្រូវបានជ្រើសរើស នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការប្រជុំជាមួយគណៈកម្មការជ្រើសរើស។ សហគមន៍ដែលទទួលបានជោគជ័យ នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំអំពីគម្រោង និងធ្វើផែនការ និងគម្រោងថវិកាលម្អិតនៅក្នុងភាពជាដៃគូទៅវិញទៅមកជាមួយ អង្គការអាក់សិនអេតកម្ពុជា (AAC)។ កិច្ចសន្យាផ្តល់មូលនិធិ នឹងត្រូវធ្វើឡើងរវាងសហគមន៍នេសាទ ដែលបានជ្រើសរើសជាមួយនឹង AAC ។